



# ចាត់វិធានការដើម្បីជៀសវាងការបណ្តេញចេញ



**ការផ្តាក់បណ្តេញចេញរបស់មជ្ឈមណ្ឌល CDC**



**ការទប់ស្កាត់បណ្តេញចេញចំពោះការមិនបង់ប្រាក់**



**សេវាកម្មនិងធនធាននានា**



## ការផ្តាក់បណ្តេញចេញរបស់មជ្ឈមណ្ឌល CDC (ពេលផុតកំណត់នៅថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2021)

➤ **ការផ្តាក់បណ្តេញចេញចំពោះការមិនបង់ប្រាក់ថ្លៃជួលផ្ទះ:**  
 មជ្ឈមណ្ឌលនានាសម្រាប់ការគ្រប់គ្រងនិងការបង្ការជំងឺ (CDC) បានចេញបទបញ្ជាដើម្បីការពារការរីករាលដាលនៃវីរុសកូវីដ COVID-19។ បទបញ្ជានិងការ ពន្យារពេលបទបញ្ជានេះ ត្រូវផ្តាក់បណ្តេញចេញបណ្តោះអាសន្នចំពោះការមិនបង់ប្រាក់ថ្លៃជួលផ្ទះដោយគិតចាប់ពីថ្ងៃទី 4 ខែកក្កដា ឆ្នាំ 2020 រហូតដល់ថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2021 តាមកម្រិតដែលមានការដាក់ពាក្យសុំរបស់ខ្លួនមិនត្រូវបានហាមឃាត់ដោយការចេញបញ្ជារបស់គុណការសហព័ន្ធទេ។ ក្នុងករណីមានការអនុវត្តនោះ ការការពារការបណ្តេញចេញរបស់មជ្ឈមណ្ឌល CDC អាចពន្យារពេលការបណ្តេញចេញចំពោះការមិនបង់ប្រាក់ថ្លៃជួលផ្ទះ ប៉ុន្តែការការពារមិនមានដំណើរការស្វ័យប្រវត្តិទេ!! ដើម្បីពិនិត្យមើលថាតើលោកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះការការពារការបណ្តេញចេញទេ សូមពិនិត្យមើលឡើងវិញនូវសេចក្តីប្រកាសរបស់មជ្ឈមណ្ឌល CDC និងមើលវីដេអូខាងក្រោម៖

- ✓ **សេចក្តីប្រកាសជាភាសាអង់គ្លេស៖** [https://www.cdc.gov/coronavirus/2019-ncov/downloads/EvictionDeclare\\_d508.pdf](https://www.cdc.gov/coronavirus/2019-ncov/downloads/EvictionDeclare_d508.pdf)
- ✓ **សេចក្តីប្រកាសដែលបានបកប្រែ** អាចមានជាភាសាអាយហ្វិក (አማርኛ), ក្រេអូលហៃទី (Kreyòl Ayisyen), ហ៊ីនឌី (हिंदी), រុស្ស៊ី (Русский), សូម៉ាលី (Soomaali), អេស្ប៉ាញ (Español), ចិនបុរាណ (簡體字)
- ✓ **វីដេអូជួយឱ្យយល់ដឹង ប្រសិនបើលោកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់៖** <https://www.youtube.com/watch?v=oODmNuXazqg>

ប្រសិនបើលោកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះការការពារការបណ្តេញចេញរបស់មជ្ឈមណ្ឌល CDC នោះលោកអ្នកត្រូវតែអាននិងចុះហត្ថលេខាលើសេចក្តីប្រកាសហើយប្រគល់ជូនទៅទីភ្នាក់ងារលំនៅដ្ឋានរដ្ឋ PHA របស់អ្នក (ប្រសិនបើលោកអ្នករស់នៅលំនៅដ្ឋានរដ្ឋ) ឬម្ចាស់ផ្ទះជួល (ប្រសិនបើលោកអ្នកជាអ្នកចូលរួមមានបណ្តាញនិទាត់ប្រាក់)។ លោកអ្នកអាចធ្វើដូច្នោះបាន តាមរយៈប៊ុស៊ីប្រេស៊ីលីយ៉ា ទូរសារ ឬជួបដោយផ្ទាល់។ សូមរក្សាទុកឯកសារចម្លងមួយច្បាប់នៃសេចក្តីប្រកាសនេះសម្រាប់កំណត់ហេតុរបស់អ្នក។

- **ការផ្តាក់បណ្តេញចេញរបស់មជ្ឈមណ្ឌល CDC មិនមានការលើកលែងសងថ្លៃជួលផ្ទះទេ**
  - ✓ ដោយសារតែច្បាប់សហព័ន្ធ ទីភ្នាក់ងារលំនៅដ្ឋានរដ្ឋ PHAs មិនអាចលើកលែងថ្លៃជួលផ្ទះដែលមិនបានបង់ប្រាក់នោះទេ។
  - ✓ ប្រសិនបើលោកអ្នកមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះការផ្តាក់បណ្តេញចេញរបស់មជ្ឈមណ្ឌល CDC សូមចងចាំថាថ្លៃជួលផ្ទះនៅតែដល់ពេលកំណត់សង ហើយចំនួនប្រាក់ថ្លៃជួលផ្ទះដែលមិនបានបង់ប្រាក់ណាមួយ នឹងនៅតែមានចំនួនប្រាក់បន្តកើនឡើង ប្រសិនបើមិនបានបង់ប្រាក់។
  - ✓ **បន្តការអាន** ដើម្បីស្វែងរកធនធានអ្វីខ្លះដែលអាចរកបានសម្រាប់លោកអ្នក ដើម្បីការពារការបណ្តេញចេញបន្ទាប់ពីថ្ងៃទី 30 ខែមិថុនា ឆ្នាំ 2021។
- **សម្រាប់អ្នកដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់នាពេលបច្ចុប្បន្នចំពោះការការពារការបណ្តេញចេញរបស់មជ្ឈមណ្ឌល CDC - ការផ្តាស់ប្តូរនានាចាប់ផ្តើមពីថ្ងៃទី 1 ខែសីហា ឆ្នាំ 2021!**
  - ✓ លើកលែងតែការផ្តាក់បណ្តេញអាសន្ននៃការបណ្តេញចេញដែលមានរយៈពេលយូរជាងនេះ មានប្រសិទ្ធភាពនៅក្រោមច្បាប់រដ្ឋឬមូលដ្ឋាននោះ ទីភ្នាក់ងារ PHA ឬម្ចាស់ផ្ទះជួលរបស់អ្នកអាចបណ្តេញលោកអ្នកចេញ ប្រសិនបើលោកអ្នកមិនបានបង់ប្រាក់ថ្លៃជួលផ្ទះរបស់អ្នកឬចុះកិច្ចព្រមព្រៀងសំណង ប្រសិនបើកិច្ចព្រមព្រៀងសំណងត្រូវបានផ្តល់ជូនដោយម្ចាស់ផ្ទះជួល ឬទីភ្នាក់ងារ PHA។
  - ✓ **ច្បាប់សហព័ន្ធត្រូវឱ្យមានការជូនដំណឹងអំពីការបណ្តេញចេញរយៈពេល 30 ថ្ងៃសម្រាប់ការមិនបង់ប្រាក់ថ្លៃជួលផ្ទះ** ប៉ុន្តែរយៈពេលជូនដំណឹងយូរជាងនេះ អាចត្រូវបានកំណត់ដោយច្បាប់រដ្ឋឬមូលដ្ឋាន។





# ទប់ស្កាត់ការបណ្តេញចេញចំពោះការមិនបង់ប្រាក់ថ្លៃជួលផ្ទះ - ចាត់វិធានការទាំងនេះ

- **បញ្ជាក់ប្រាក់ចំណូលរបស់អ្នកឡើងវិញ។** ប្រសិនបើលោកអ្នកមានការធ្លាក់ចុះនៃប្រាក់ចំណូលឬការផ្លាស់ប្តូរស្ថានភាពនានា សូមស្នើសុំទីភ្នាក់ងារ PHA របស់អ្នកបញ្ជាក់ពីប្រាក់ចំណូលរបស់អ្នកឡើងវិញ។
  - ✓ ទីភ្នាក់ងារ PHA នឹងពិនិត្យឡើងវិញនូវប្រាក់ចំណូលបច្ចុប្បន្នរបស់អ្នកនិងកែសម្រួលថ្លៃជួលផ្ទះរបស់អ្នកដើម្បីបង្ហាញពីការផ្លាស់ប្តូរនេះ។
  - ✓ **ការណែនាំ!** ប្រសិនបើការផ្លាស់ប្តូរប្រាក់ចំណូលមិនបានរាយការណ៍ភ្លាមៗ សូមសាកសួរទីភ្នាក់ងារ PHA អំពីគោលការណ៍របស់ពួកគេស្តីពីការកែសម្រួលថ្លៃជួលផ្ទះដែលមានប្រសិទ្ធភាពចាប់ពីកាលបរិច្ឆេទពីមុន (ចំណុចមួយចំនួនអាចនឹងអនុញ្ញាតឱ្យពួកគេ ចំណុចខ្លះមិនអាចទេ)។
  - ✓ ប្រសិនបើលោកអ្នកមានការលំបាកផ្នែកហិរញ្ញវត្ថុ សូមសាកសួរទីភ្នាក់ងារ PHA ប្រសិនបើលោកអ្នកមានសិទ្ធិទទួលបានការលើកលែងការលំបាកចំពោះថ្លៃជួលផ្ទះកម្រិតអប្បបរមា។
- **ការទូទាត់ប្រាក់សុទ្ធ។** លោកអ្នកអាចបង់សងថ្លៃជួលផ្ទះវិញដោយមានការទូទាត់ប្រាក់សុទ្ធនៅត្រឹមថ្ងៃទី 31 ខែកក្កដា ឆ្នាំ 2021។
  - ✓ **ការណែនាំ!** ការបង់ប្រាក់លើកទឹកចិត្ត \$300/សប្តាហ៍ ឬ "បន្ថែម" ការបង់ប្រាក់ភាគគ្មានការងារធ្វើដោយសារកូវីដ (COVID) ការសងប្រាក់ពន្ធលើប្រាក់ចំណូល និងការបង់ប្រាក់ឥណទានពន្ធកម្មារមីនបានរាប់បញ្ចូលក្នុងការគណនាប្រាក់ចំណូលប្រចាំឆ្នាំរបស់អ្នកទេ ហើយអាចត្រូវបានប្រើជាធនធានដើម្បីជួយដល់ថ្លៃជួលផ្ទះដែលមិនបានបង់ប្រាក់របស់អ្នក។
  - ✓ ប្រសិនបើលោកអ្នកមិនបានទទួលការទូទាត់ប្រាក់លើកទឹកចិត្តទេ សូមចូលមើលគេហទំព័រនេះ ដើម្បីពិនិត្យមើលស្ថានភាពនៃការទូទាត់ប្រាក់របស់អ្នក និងបំពេញសំណុំបែបបទសាមញ្ញមួយ៖ <https://www.irs.gov/coronavirus/get-my-payment>.
- **កម្មវិធីជំនួយថ្លៃជួលផ្ទះបន្ទាន់ (ERAP)។** ប្រសិនបើលោកអ្នកជំពាក់ថ្លៃជួលផ្ទះហើយមានហានិភ័យនៃការបណ្តេញចេញនោះ លោកអ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះជំនួយថ្លៃជួលផ្ទះដែលអាចមាននាពេលថ្មីៗ។ ព័ត៌មានអំពីកម្មវិធីនេះអាចមាននៅទីនេះ៖ <https://home.treasury.gov/policy-issues/cares/emergency-rental-assistance-program>. ការអនុវត្តនិងការកំណត់អាទិភាពមានខុសគ្នានៅតាមរដ្ឋ/មូលដ្ឋាន។
- **ធនធានមូលដ្ឋាន។** ទីភ្នាក់ងារ PHA របស់អ្នកអាចដឹងអំពីធនធានផ្សេងទៀតដើម្បីជួយថ្លៃជួលផ្ទះ សេវាប្រើប្រាស់ថ្ងៃ និងតម្រូវការចាំបាច់ផ្សេងទៀត។
  - ✓ សូមចុចលេខ 211 ឬចូលមើល [211.org](http://211.org) សម្រាប់ព័ត៌មានអំពីជំនួយហិរញ្ញវត្ថុបន្ទាន់។
  - ✓ **បន្តការអាន** ដើម្បីស្វែងរកបញ្ជីធនធានដែលអាចមានសម្រាប់លោកអ្នក។
- **កិច្ចព្រមព្រៀងសំណង។** ប្រសិនបើលោកអ្នកមិនអាចបង់ប្រាក់ថ្លៃជួលផ្ទះភ្លាមៗទេ សូមសាកសួរទីភ្នាក់ងារ PHA ឬម្ចាស់ផ្ទះជួលរបស់អ្នក (ប្រសិនបើលោកអ្នកជាអ្នកចូលរួមមានប័ណ្ណធានាទូទាត់ប្រាក់) ប្រសិនបើលោកអ្នកអាចចុះកិច្ចព្រមព្រៀងសំណងចំពោះថ្លៃជួលផ្ទះដែលមិនបានបង់ប្រាក់ណាមួយ។
  - ✓ ការចុះកិច្ចព្រមព្រៀងសំណងនឹងមាននៅទីភ្នាក់ងារ PHA ឬតាមការសម្រេចចិត្តរបស់ម្ចាស់ផ្ទះជួល។
  - ✓ អ្នកចូលរួមនៅដ្ឋានរដ្ឋ៖ ការកំណត់ពេលវេលានិងកិច្ចព្រមព្រៀងសំណងនឹងត្រូវបញ្ជាក់នៅក្នុងគោលការណ៍ស្តីពីការទទួលស្គាល់និងការរស់នៅកាន់កាប់បន្ត (ACOP) របស់ទីភ្នាក់ងារ PHA និងនៅក្នុងកិច្ចព្រមព្រៀងសំណងជាលាយលក្ខណ៍អក្សរ។
  - ✓ អ្នកចូលរួមមានប័ណ្ណធានាទូទាត់ប្រាក់៖ លោកអ្នកនឹងត្រូវការចរចាដោយផ្ទាល់ជាមួយម្ចាស់ផ្ទះជួលរបស់អ្នក ដើម្បីកំណត់លក្ខខណ្ឌនៃកិច្ចព្រមព្រៀងសំណង។
- **សិទ្ធិអ្នកជួលផ្ទះនិងការបណ្តេញចេញមិនត្រឹមត្រូវ។** ប្រសិនបើលោកអ្នកមានអារម្មណ៍ថា លោកអ្នកកំពុងត្រូវបានបណ្តេញចេញដោយមិនត្រឹមត្រូវ សូមទាក់ទងអង្គការជំនួយផ្នែកច្បាប់នៅមូលដ្ឋានឬភ្នាក់ងារសេវាកម្មសង្គមកិច្ចរបស់អ្នក។
  - ✓ អ្នកចូលរួមនៅដ្ឋានរដ្ឋ៖ លោកអ្នកមានសិទ្ធិទទួលបាននីតិវិធីបណ្តឹងសារទុក ដូចមានចែងក្នុងកិច្ចសន្យាជួលរបស់អ្នក។
  - ✓ អ្នកចូលរួមមានប័ណ្ណធានាទូទាត់ប្រាក់៖ លោកអ្នកអាចទាក់ទងទីភ្នាក់ងារ PHA នៅមូលដ្ឋានរបស់អ្នកផងដែរ។
  - ✓ **ការណែនាំ!** ព័ត៌មានបន្ថែមស្តីពីជំនួយផ្នែកច្បាប់ដែលអាចមាននៅមូលដ្ឋានរបស់អ្នក អាចមាននៅសាជីវកម្មសេវាកម្មច្បាប់ (<https://www.lsc.gov/what-legal-aid/find-legal-aid>), កម្មវិធីស្វែងរកទីតាំងថែទាំសុខភាពមនុស្សចាស់ (ACL Elder Care Locator) (<https://eldercare.acl.gov/Public/Index.aspx>) និង LawHelp.org (<https://www.lawhelp.org/>)។
- **សូមទាក់ទងក្រសួង HUD ដើម្បីរាយការណ៍អំពីការរើសអើង។** ប្រសិនបើលោកអ្នកជឿជាក់ថា លោកអ្នកមានបញ្ហាការរើសអើងនោះ ក្រសួង HUD លើកទឹកចិត្តលោកអ្នកឱ្យដាក់ពាក្យបណ្តឹងតាមទូរស័ព្ទតាមអនឡាញ។
  - ✓ ហៅទូរស័ព្ទ៖ 1-800-669-9777
  - ✓ អនឡាញ៖ [https://www.hud.gov/program\\_offices/fair\\_housing\\_equal\\_opp/online-complaint](https://www.hud.gov/program_offices/fair_housing_equal_opp/online-complaint)

1 ក្រសួង HUD នឹងផ្តល់ជូនកំណត់ទាំងនេះ សម្រាប់ការយល់ដឹងរបស់អ្នកតែប៉ុណ្ណោះ។ ក្រសួង HUD មិនបានរាយការណ៍នឹងមិនកាត់ទ្រព្យសរសេរគេហទំព័រទាំងនេះទេ។



# សេវាកម្មនិងធនធានដែលទាក់ទងនឹងកូវីដ (COVID) ដែលអាចមានសម្រាប់លោកអ្នក

ក្រសួង HUD នឹងផ្តល់ជូនធនធានមួយចំនួននៅក្នុងឯកសារនេះ សម្រាប់ការយល់ដឹងរបស់អ្នកតែប៉ុណ្ណោះ។ ក្រសួង HUD មិនបានវាយតម្លៃនិងមិនគាំទ្រ ឬសរសេរគេហទំព័រទាំងនេះទេ។

- **មជ្ឈមណ្ឌលធនធានព័ត៌មាន (IRC) នៃក្រសួង HUD:** សម្រាប់ព័ត៌មានទូទៅអំពីកម្មវិធីអ៊ីម៉ែលរបស់ HUD [HUD-PIHRC@ArdentInc.com](mailto:HUD-PIHRC@ArdentInc.com) ឬហៅទូរស័ព្ទលេខ 1.800.955.2232
- **បណ្តាញទូរស័ព្ទទាន់ហេតុការណ៍អំពើហិង្សាក្នុងគ្រួសារថ្នាក់ជាតិ (National Domestic Violence Hotline):** <https://www.thehotline.org> ឬ 1 (800) 799-7233 ឬ TTY 1 (800) 787-3224 - ជាបណ្តាញទូរស័ព្ទទាន់ហេតុការណ៍សម្រាប់អ្នកដែលមានបញ្ហាអំពើហិង្សាក្នុងគ្រួសារដែលស្វែងរកព័ត៌មានឬស្វែងរកការប្រឹក្សាមិនមែនជំនាញនៃទំនាក់ទំនងរបស់ពួកគេ។ ប្រសិនបើលោកអ្នកមិនអាចនិយាយទូរស័ព្ទបានដោយសុវត្ថិភាព ទេ សូមផ្ញើសារអក្សរ LOVEIS ទៅកាន់លេខ 1 (866) 331-9474 ឬចូលមើលគេហទំព័រដើម្បីចាប់ផ្តើមផែនការអនឡាញ។
- **211:** សូមចុចលេខ 211 ឬចូលមើលគេហទំព័រ [211.org](http://211.org) និងស្វែងរកតាមលេខកូដតំបន់។ នេះគឺជាខ្សែទូរស័ព្ទទាន់ហេតុការណ៍ដែលអាចភ្ជាប់លោកអ្នកទៅនឹងជំនួយបន្ទាន់ ដូចជាជំនួយថ្លៃជួលផ្ទះនិងសេវាប្រើប្រាស់ប្រចាំថ្ងៃ និងសេវាកម្មគ្រួសារផ្សេងទៀតនៅសហគមន៍របស់អ្នក។ ការហៅទូរស័ព្ទទាន់ហេតុការណ៍អាចត្រូវបានធ្វើដោយអនាម័យ ហើយអ្នកហៅទូរស័ព្ទអាចស្នើសុំសេវាកម្មប្រកបដោយឥរិយាបថ 180 ភាសា។
- **ការធានារ៉ាប់រងភាពគ្មានការងារធ្វើ:** [www.usa.gov/unemployment](http://www.usa.gov/unemployment) - ស្វែងយល់ថាតើលោកអ្នកមានសិទ្ធិទទួលបានការធានារ៉ាប់រងភាពគ្មានការងារធ្វើនិងរបៀបដាក់ពាក្យសុំនៅរដ្ឋរបស់អ្នក។ ច្បាប់សហព័ន្ធផ្តល់ជូនការធានារ៉ាប់រងភាពគ្មានការងារធ្វើសម្រាប់អ្នកប្រកបរបរកិច្ចការជំនួញជាម្ចាស់ដោយខ្លួនឯងនិងបុគ្គលិកមានកិច្ចសន្យា ដោយបន្ថែមប្រាក់ \$300 ដុល្លារបន្ថែមទៀតសម្រាប់ការធានារ៉ាប់រងប្រចាំសប្តាហ៍និងបន្តផ្តល់ជូននូវប្រាក់នៃការធានារ៉ាប់រងប្រចាំសប្តាហ៍ដែលអាចមាន។ លើសពីនេះទៀត រដ្ឋនានាត្រូវបានអនុញ្ញាតឱ្យផ្តល់ជូនការធានារ៉ាប់រងភាពគ្មានការងារធ្វើថ្មីដែលទាក់ទងទៅនឹងកូវីដ-19 (COVID-19) ដូចជានៅពេលដែលមិនសម្រាកចាកចេញពីការងារដោយសារហានិភ័យនៃការប៉ះពាល់ឬការឆ្លងប្រចាំថ្ងៃទាំងស្រុងក្រសួងនិយោជកបញ្ឈប់ប្រតិបត្តិការជាបណ្តោះអាសន្នដោយសារកូវីដ-19 (COVID-19) ដែលមានន័យថានិយោជកមិនអាចទៅធ្វើការបាន ឬមនុស្សម្នាក់ត្រូវបានដាក់ឱ្យនៅដោយឡែក ឬបន្ថែមពីដំបូងវិញក្របមកធ្វើការវិញបន្ទាប់ពីការដាក់ឱ្យនៅដោយឡែកត្រូវបានបញ្ឈប់។
- ការទូទាត់ប្រាក់ដែលមានផលប៉ះពាល់សេដ្ឋកិច្ច (ការបង់ប្រាក់លើកទឹកចិត្ត): <https://www.irs.gov/coronavirus/get-my-payment> ស្វែងយល់ថាតើលោកអ្នកមានសិទ្ធិទទួលបានការទូទាត់ប្រាក់ដែលមានផលប៉ះពាល់សេដ្ឋកិច្ចថ្មីដែលមានប្រាក់រហូតដល់ \$1,400 ដុល្លារ និងរបៀបទាញទារបង់ប្រាក់របស់អ្នក។ ប្រសិនបើលោកអ្នកមិនទាន់បានទទួលការបង់ប្រាក់លើកទឹកចិត្តនៅជុំកន្លងមកទេ (ជុំទីមួយនិងទីពីរបានចេញនៅឆ្នាំ 2020 និង ខែមករា ឆ្នាំ 2021) គេហទំព័រនេះក៏មានព័ត៌មានអំពីវិធីដែលលោកអ្នកអាចពិនិត្យមើលភាពមានសិទ្ធិទទួលបាននិងទាញទារការទូទាត់ប្រាក់ទាំងនោះផងដែរ។

- **ការរៀបចំពន្ធនិងឥណទានពន្ធកុមារថ្មីឥតគិតថ្លៃ:** <https://www.irs.gov/individuals/free-tax-return-preparation-for-qualifying-taxpayers> - ទទួលបានជំនួយឥតគិតថ្លៃក្នុងការដាក់ឯកសារពន្ធរបស់អ្នកដែលបានផ្តល់ជូនដោយអ្នកស្រុកដែលបានបណ្តុះបណ្តាល ឬដាក់ឯកសារតាមអេឡិចត្រូនិចតាមអនឡាញដោយឥតគិតថ្លៃ។ ប្រសិនបើលោកអ្នកមិនរៀបចំដាក់ឯកសារសំណងពន្ធហើយមានកូន លោកអ្នកត្រូវគិតពីចំណាត់ការដាក់ឯកសារនៅឆ្នាំនេះ ដូច្នេះលោកអ្នកអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំពោះឥណទានពន្ធរបស់កុមារថ្មី។ ច្បាប់សហព័ន្ធផ្តល់ជូនឥណទានពន្ធកុមារដែលមានប្រាក់រហូតដល់ \$3,000 ដុល្លារសម្រាប់កុមារម្នាក់ៗដែលមានអាយុ 6 ឆ្នាំឡើង និង \$3,600 ដុល្លារសម្រាប់កុមារម្នាក់ៗដែលមានអាយុក្រោម 6 ឆ្នាំ។ **ការបង់ប្រាក់ប្រចាំខែអាចនឹងផ្ញើជូននៅដើមរដូវក្តៅនេះ បន្ថែមទៀតសម្រាប់គ្រួសារដែលមានសំណងពន្ធដើម្បីទទួលបានមូលនិធិ។** ថ្ងៃផុតកំណត់នៃការដាក់ឯកសារសម្រាប់ឆ្នាំ 2020 គឺថ្ងៃទី 17 ខែឧសភា ឆ្នាំ 2021
- **បណ្តាញទូរស័ព្ទជំនួយគ្រោះមហន្តរាយ:** 1 (800) 985-5990 (ហៅទូរស័ព្ទឬសរសេរអក្សរ) - គឺជាបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ថ្នាក់ជាតិដែលបានឧត្តិសង្គមការផ្តល់ជូនប្រឹក្សាយោបល់អំពីបញ្ហាបន្ទាន់ដល់ប្រជាពលរដ្ឋដែលកំពុងមានបញ្ហាអរម្មណ៍ដែលទាក់ទងនឹងគ្រោះមហន្តរាយណាមួយដែលរួមមានកូវីដ-19 (COVID-19)។
- **ទីភ្នាក់ងារសកម្មភាពសហគមន៍:** <https://communityactionpartnership.com/find-a-cap/> - ទាក់ទងទីភ្នាក់ងារសកម្មភាពសហគមន៍នៅមូលដ្ឋានរបស់អ្នក ដើម្បីស្វែងរកសេវាកម្មនានាដែលពួកគេអាចផ្តល់ជូនដូចជាជំនួយការបង់ប្រាក់បន្តាន់សម្រាប់ថ្លៃជួលផ្ទះឬសេវាប្រើប្រាស់ថ្ងៃ។
- **ជំនួយទូទាត់វិក័យបត្រ:** [www.usa.gov/help-with-bills](http://www.usa.gov/help-with-bills) ស្វែងយល់ពីកម្មវិធីរបស់រដ្ឋាភិបាលដើម្បីជួយបង់ថ្លៃសេវាទូរស័ព្ទវិក័យបត្រថាមពល និងការចំណាយផ្សេងៗ។
- **ភាពមានសិទ្ធិទទួលបានការធានារ៉ាប់រង:** [www.benefits.gov](http://www.benefits.gov) - ស្វែងយល់ថាតើការធានារ៉ាប់រងរបស់រដ្ឋាភិបាលមានអ្វីខ្លះដែលលោកអ្នកអាចមានសិទ្ធិទទួលបានដូចជាជំនួយបណ្តោះអាសន្នសម្រាប់គ្រួសារដែលត្រូវការជំនួយ (TANF), ជំនួយស្បៀងអាហារ និងការថែទាំសុខភាព។
- **ព័ត៌មានអំពីវ៉ាក់សាំងកូវីដ-19 (COVID-19):** <https://www.cdc.gov/coronavirus/2019-ncov/vaccines/> - ស្វែងយល់អំពីវ៉ាក់សាំងកូវីដ-19 (COVID-19) រួមទាំងថាតើវាមានប្រសិទ្ធភាពកម្រិតណា ថាតើវាមានសុវត្ថិភាពឬទេ ហើយថាតើលោកអ្នកអាចចាក់វ៉ាក់សាំងតាមវិធីណា។
- **ធនធានអប់រំ:** <https://bealearninghero.org/parentstrong-2/> - ស្វែងរកធនធានអប់រំនិងការគាំទ្រឪពុកម្តាយដែលកំពុងជួយកូនៗរបស់ពួកគេឱ្យសិក្សានៅផ្ទះ ឬគ្រាន់តែចង់បានធនធានអប់រំបន្ថែមសម្រាប់កូនៗរបស់ពួកគេ។